



ព័ត៌មានពីសាលាបឋមសិក្សា
ខែមីនា ឆ្នាំ២០១៩
រំលឹក: ៣



អ៊ីនធឺណេសិនណាល ស្ទួន អង្ស សៀមរាប
International School of Siem Reap

បោះផ្សាយលើកទី៧

ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩

អំពីកម្មវិធី School Fair កាលពីសប្តាហ៍កន្លងទៅ

នាងខ្ញុំសូមថ្លែងអំណរគុណលោក-លោកស្រី យ៉ាងជ្រាលជ្រៅសម្រាប់ការចូលរួមកម្មវិធីតាំងពិពណ៌ប្រចាំឆ្នាំរបស់សាលាកាលពីសប្តាហ៍មុន។ កម្មវិធីសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ធបុរា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាអាគារថ្មី។ សកម្មភាពតាមតុបតុបលក់នីមួយៗ និងការចាប់រង្វាន់បានបង្កើននៅភាពសប្បាយរីករាយជាខ្លាំងក្នុងកម្មភាពមនិស្សធម៌របស់សាលាយើងខ្ញុំ។ កម្មវិធីប្រព្រឹត្តទៅបានដោយរលូនគឺដោយមានការសហការល្អពីសំណាក់លោក-លោកស្រីដែលបានជួយឧបត្ថម្ភជាង្វាន់នានាជាច្រើន។ សាលាទទួលបានថវិកាសរុបចំនួន ២,៥៩៤ ដុល្លារអាមេរិក ពីកម្មវិធី។ កម្មវិធីសប្បុរសធម៌មួយទៀតនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៩ គឺកម្មវិធី ប្រកួតហែលទឹក (Swimming Gala)។



ការអញ្ជើញលោក-លោកស្រី ចូលទស្សនាថ្នាក់រៀននៅពេលព្រឹក

លោក-លោកស្រីដែលជាមាតាបិតាសិស្សត្រូវបានអញ្ជើញចូលទស្សនាថ្នាក់រៀនរបស់កូនៗ នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ វេលាពេលព្រឹក។ ការចូលទស្សនាថ្នាក់រៀនគឺក្នុងគោលបំណងឃើញសកម្មភាពសិក្សា និងសាកសួរលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់អំពីព័ត៌មានដែលកូនៗកំពុងតែសិក្សា។ លោក-លោកស្រីក៏អាចពិនិត្យថ្នាក់រៀនព្រមទាំងមើលសកម្មភាពតុបតុបតែងក្នុងថ្នាក់ ក៏ដូចជាទំនាក់ទំនងទូទៅរវាងកូនសិស្សក្នុងថ្នាក់រៀនជាមួយគ្នា។ លោក-លោកស្រីអាចចូលរួមសកម្មភាពដូចជា អានសៀវភៅក្នុងថ្នាក់ ឬជជែកសួរនាំជាមួយលោក-លោកស្រីបន្ទុកថ្នាក់នូវព័ត៌មានបន្ថែមនានា។ ដូចបានជម្រាបជូនខាងលើ យើងខ្ញុំសង្ឃឹមថាលោក-លោកស្រីនឹងអាចអញ្ជើញមកពិនិត្យថ្នាក់រៀនដើម្បីឃើញទិដ្ឋភាពជាក់ស្តែងនៅក្នុងថ្នាក់ នូវវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩។

សាលានឹងធ្វើការឈប់ថ្ងៃសម្រាកចំនួន១ថ្ងៃ
គឺនៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូកែវិញ្ញាសារ
បញ្ជាក់៖ បុគ្គលិកទាំងអស់គឺធ្វើការដូចធម្មតា សម្រាកតែសិស្សានុសិស្សតែប៉ុណ្ណោះ

Primary School

Open Morning

Friday 5th April 2019

8:00 - 9:00am (Years 1 - 6)

8:00 - 9:30am (Early Years)

A wonderful opportunity to come and visit your child's class and see what, how and where they are learning.

Your child, and their classmates, will be showing you around their learning environment as well as sharing what they have been learning about recently.

Come along and enjoy some time in your child's class.

The children look forward to sharing their learning.

All welcome!

We are one,
But we are many.

ការប្រកួតប្រជែងប្រឡងសប្តាហ៍នេះ

សិស្សានុសិស្សទាំងអស់បានទើបតែប្រឡងមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស និង គណិតវិទ្យាច្បាស់លាស់ក្នុងសប្តាហ៍នេះ។ លទ្ធផលក្រោយការប្រឡង គឺជាទិន្នន័យចំណុចដែលលោកគ្រូ អ្នកគ្រូអាចធ្វើការវាស់ស្ទង់សមត្ថភាព ដើម្បីរៀបចំបង្រៀនគុណភាពបន្ថែមទៀតលើចំណុចខ្វះខាតក្នុងការត្រៀមប្រឡងនៅចុងឆ្នាំសិក្សាខាងមុនជាបន្តទៀត។ សូមមាតាបិតាសិស្សទាំងអស់ មេត្តាឲ្យកូនៗគេឲ្យបានគ្រប់គ្រាន់ នឹងមកសាលាឲ្យបានទាន់ពេលវេលា ពិសេស ញាំអាហារដែលមានជាសុភាព ដើម្បីជួយសិស្សឲ្យកាន់តែទទួលបានការចងចាំបានល្អ។ ចំពោះការបក្សេងបក្សួលអាចធ្វើឲ្យមានការរំខានដល់សិស្សដទៃទៀតដែលពួកគេកំពុងរៀន។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា កុមារដែលទទួលបានមានជាសុភាព គឺរៀនឆាប់ចាំបានច្រើន។ អាហារទាំងនោះរួមមាន បន្លែ ផ្លែឈើ ប្រភេទសាច់វិចមានទំហំតូចល្អម ល។

ដូចនេះ សូមលោក-លោកស្រីផ្តល់នូវអាហារសម្រន់ណាដែលមានជាសុភាពដើម្បីសិស្ស អាចផ្ដោតអារម្មណ៍សិក្សាបានច្រើនពិសេសរហូតដល់ពេលអាហារថ្ងៃត្រង់។


អំពីវិទ្យាសាស្ត្រសិទ្ធិសារី

កាលពីថ្ងៃសុក្រ ទី៨ ខែមីនា សប្តាហ៍មុន សាលាបានរៀបចំឲ្យមានការប្រជុំរួមមួយជាមួយសិស្សានុសិស្សទាំងអស់។ អ្នកគ្រូ Hayley គ្រូបន្ទុកថ្នាក់ទី២ បានរៀបរាប់អំពីភាពល្អវិទ្យាសាស្ត្រ និងស្នាដៃនានាដែលស្រីអាចធ្វើបាន នឹងចង្អុលបង្ហាញអំពីសមិទ្ធផលដែលស្រីក្នុងសកលលោកបានបង្កើត។ យើងទាំងអស់គ្នាដែលជាលោកគ្រូ អ្នកគ្រូពិតជាមានការភ្ញាក់ផ្អើលចំពោះគោលដៅក្នុងជីវិតដែលសិស្សស្រីៗចង់ធ្វើក្នុងពេលអនាគត។ យើងទាំងអស់គ្នាពិតជាជឿនបានច្រើនពីកិច្ចប្រជុំក្នុងថ្ងៃនេះ។

ការផ្តល់កិត្តិយសពីមន្ទីរព្យាបាលធូញកម្ពុជាមកកាន់សាលា ISSR

នាងខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់មន្ទីរព្យាបាលធូញកម្ពុជា ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃមកជួយពិនិត្យធូញដល់សិស្សានុសិស្សនៅសាលាអន្តរជាតិ ISSR ដោយឥតគិតថ្លៃ កាលពីសប្តាហ៍មុន។ សម្រាប់សិស្សានុសិស្សដែលធ្វើការពិនិត្យច្បាស់លាស់ ខាងមន្ទីរព្យាបាលធូញកម្ពុជានឹងប្រគល់ជូនលទ្ធផលមកកាន់សាលាក្នុងពេលឆាប់ៗខាងមុខ។

សិស្សថ្នាក់ Rec1B សិក្សាអំពីវដ្ត ជីវិត ហើយសិស្សយកកង្កែបជាឧទាហរណ៍។ ពួកគេនិយាយពីវដ្តជីវិតរបស់សត្វកង្កែប។



មេរៀនទី១
តតគិតថ្លៃ


TENNIS CAMBODIA

ជំហានទី ១
មេរៀនដំបូងសម្រាប់ក្មេង

ផលិតផល TC 10B = \$20 (១០ មេរៀន)

- ១ មេរៀនជាក្រុម
- កាលវិភាគចន្ទដល់សុក្រ
 - ៤-៥ ល្ងាច, ៥-៦ ល្ងាច សៅរ៍
 - ៨-៩ ព្រឹក, ៩-១០ ព្រឹក
- អាយុ ១៨ឆ្នាំ និងក្រោម

ទូរស័ព្ទ: ០១០៩៨៩០៨៨



សិស្សថ្នាក់ទី៤ រៀនអំពីរបៀបទិញឥវ៉ាន់កាលពីសប្តាហ៍មុនពីហាងមួយឈ្មោះ Maths Café។ នៅក្នុងការរៀបចំនេះគឺបានដាក់ឲ្យមានរបស់របរជាច្រើនត្រូវទិញ។

សិស្សថ្នាក់ទី២បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅឯ Sentures D's Angkor ដែលជាទីកន្លែងផលិតគ្រឿងក្រអូប (Scent) សិស្សទាំងអស់ទទួលបានភាពរីករាយនៅទីនោះ។



កម្មវិធី Star of the Month:

សូមលោក-លោកស្រីអញ្ជើញចូលរួមកម្មវិធីនេះ ដែលចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក៖

- ថ្ងៃអង្គារ ទី០២ ខែមេសា ៖ ចូលរួមដោយថ្នាក់ Nursery-Year 1 (ថ្នាក់ Nursery សម្តែង) ។
- ថ្ងៃពុធ ទី០៣ ខែមេសា ៖ ចូលរួមដោយថ្នាក់ទី២ ដល់ទី៦ (ថ្នាក់ទី 2A សម្តែង) ។

សិស្សទាំងអស់ខំហ្វឹកហាត់យ៉ាងសកម្ម និងត្រៀមខ្លួនដើម្បីធ្វើការសម្តែងឲ្យបានល្អជូនលោក-លោកស្រីកម្សាន្ត។

កម្មវិធីមើលថែក្មេងពេលរសៀលសម្រាប់ថ្នាក់ Reception និងថ្នាក់ Nursery បានចាប់ដំណើរការហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍សូមអញ្ជើញមកសាស្ត្រាត់មាននៅការិយាល័យរដ្ឋបាលសាលា។